



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

លេខ ០២៧ លហវ. អវហវ

សេចក្តីណែនាំ
ស្តីពីការអនុវត្តអក្ខរកម្មលើប្រាក់បៀវត្ស

អនុលោមតាមមាត្រា៨៧ (មួយ) នៃច្បាប់ស្តីពីសារពើពន្ធ ដែលត្រូវបានធ្វើវិសោធនកម្មដោយច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧ ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១២១៦/០១៩ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសូមធ្វើការណែនាំ ដូចតទៅ៖

១. របៀបវារៈអនុវត្តនិងអក្ខរកម្មលើប្រាក់បៀវត្ស

គ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធនិវាសនជនដែលប្រកបអាជីវកម្ម ស្ថាប័នរដ្ឋ និងអង្គការនានា ដែលមានកាតព្វកិច្ចកាត់ទុកនិងបង់ពន្ធលើប្រាក់បៀវត្ស (ឈប់) ត្រូវចាប់អនុវត្តអត្រាកំណើនតាមថ្នាក់ថ្មីនេះប្រាក់បៀវត្ស ដែលបើកជូននិយោជិតក្នុងខែមករា ឆ្នាំ២០១៧ ដែលនឹងត្រូវដាក់លិខិតប្រកាសបង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹមថ្ងៃ ទី២០ នៃ ខែកុម្ភៈ ឆ្នាំ២០១៧។

តារាងអត្រាកំណើនតាមថ្នាក់ថ្មីមានដូចខាងក្រោម ៖

តារាងអត្រាកំណើនតាមថ្នាក់ថ្មី			អក្ខរកម្ម
ពី	ដល់		
ពី	០ ៖	ដល់ ១ ០០០ ០០០ ៖	០%
ពី	១ ០០០ ០០១ ៖	ដល់ ១ ៥០០ ០០០ ៖	៥%
ពី	១ ៥០០ ០០១ ៖	ដល់ ៤ ៥០០ ០០០ ៖	១០%
ពី	៤ ៥០០ ០០១ ៖	ដល់ ១២ ៥០០ ០០០ ៖	១៥%
លើសពី		១២ ៥០០ ០០០ ៖	២០%

២. ធានាថាអត្រាបង់ពន្ធនិងកូដកូដបន្ត

ផ្អែកលើការបង្ហាញភស្តុតាងនៃស្ថានភាពគ្រួសារ ដើម្បីសម្រួលជីវភាពរស់នៅរបស់មន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ រាជរដ្ឋាភិបាលក៏បានសម្រេចធ្វើការដំឡើងកម្រិតកាត់បន្ថយមូលដ្ឋានពន្ធលើប្រាក់បៀវត្សចំពោះកូនក្នុងបន្ទុក និងសហព័ទ្ធជាមេផ្ទះ ក្នុងម្នាក់ៗពី ៧៥ ០០០ រៀល ដល់ ១៥០ ០០០ រៀល ក្នុងមួយខែ (កើនឡើងពីរដង)។ ការដំឡើងកម្រិតកាត់បន្ថយនេះ ធ្វើឱ្យមូលដ្ឋានពន្ធលើប្រាក់បៀវត្សកាន់តែតិចតួចដែលនាំឱ្យមន្ត្រីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកម្មករនិយោជិត ដែលមានបន្ទុកចិញ្ចឹមកូន ប្តីឬប្រពន្ធ និងដែលមានប្រាក់បៀវត្សលើសពី ១ ០០០ ០០០ រៀល អាចនឹងរួចផុតពីការបង់ពន្ធលើប្រាក់បៀវត្ស។

IK

៣. ការគណនាពន្ធលើប្រាក់បៀវត្ស

ក- យោងតាមមាត្រា៤២ថ្មី នៃច្បាប់ស្តីពីសារពើពន្ធ ពាក្យ “ប្រាក់បៀវត្ស” សំដៅដល់បៀវត្ស លាភការ ប្រាក់បំណាច់ បុព្វលាភ ប្រាក់ម៉ោងបន្ថែម ប្រាក់ប៉ះប៉ូវនានា និងអត្ថប្រយោជន៍បន្ថែមដែលបានទូទាត់ឱ្យដល់ និយោជិត ឬដែលបានទូទាត់ដើម្បីជាប្រយោជន៍ផ្ទាល់ ឬប្រយោលដល់និយោជិត ចំពោះ ការបំពេញសកម្មភាព បំរើការងារ។

ខ- ប្រាក់ឧបត្ថម្ភមួយចំនួនដែលកម្មករនិយោជិត រោងចក្រ សហគ្រាស ទទួលបានពីការបំពេញការងារ ដូចមានចែងក្នុងសារាចរលេខ ០០១ សហវ ចុះថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ ស្តីពីការអនុវត្តកាតព្វកិច្ចកាត់ទុក ពន្ធលើអត្ថប្រយោជន៍បន្ថែម ត្រូវបានអនុញ្ញាតឱ្យដកចេញពីមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស និងមិនមែនជា កម្មវត្ថុនៃពន្ធលើអត្ថប្រយោជន៍បន្ថែមទេ។

គ- ដើម្បីគណនាពន្ធលើប្រាក់បៀវត្សរបស់និយោជិតនិវាសន ត្រូវរកមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស ដោយយកចំនួនប្រាក់បៀវត្សសរុប ក្រៅពីប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភ ដូចមានក្នុងចំណុច ខ ខាងលើ ដក ចេញនូវ ទាយជួរទានសម្រាប់សហព័ទ្ធនិងកូនក្នុងបន្ទុក។ បន្ទាប់មក ត្រូវពិនិត្យមើលថាតើមូលដ្ឋានគិតពន្ធលើ ប្រាក់បៀវត្សស្ថិតក្នុងថ្នាក់អត្រាពន្ធណាមួយ ទើបយកមូលដ្ឋានគិតពន្ធលើប្រាក់បៀវត្សនោះ ទៅគុណនឹងអត្រា ពន្ធ ហើយដកចេញនូវលម្អៀងលើសប្រាក់ពន្ធ សម្រាប់ថ្នាក់អត្រាពន្ធនោះ។ លម្អៀងលើសប្រាក់ពន្ធតាមថ្នាក់ នីមួយៗ គឺជាផលបូកនៃពន្ធលើប្រាក់បៀវត្សដែលបានលើកលែងចំពោះប្រាក់បៀវត្ស ១ ០០០ ០០០ រៀល ដំបូង និងលម្អៀងលើសនៃប្រាក់ពន្ធតាមថ្នាក់នីមួយៗ។

ឃ- តារាងអត្រាកំណើនតាមថ្នាក់និងលម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ÷

តារាងបៀវត្សជាប់ពន្ធប្រចាំខែ			អត្រា	លម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ
ពី	០ រៀល ដល់	១ ០០០ ០០០ រៀល	០ %	០ រៀល
ពី	១ ០០០ ០០១ រៀល ដល់	១ ៥០០ ០០០ រៀល	៥ %	៥០ ០០០ រៀល
ពី	១ ៥០០ ០០១ រៀល ដល់	៨ ៥០០ ០០០ រៀល	១០ %	១២៥ ០០០ រៀល
ពី	៨ ៥០០ ០០១ រៀល ដល់	១២ ៥០០ ០០០ រៀល	១៥ %	៥៥០ ០០០ រៀល
លើសពី ១២ ៥០០ ០០០ រៀល			២០ %	១ ១៧៥ ០០០ រៀល

រូបមន្ត÷

ទាយជួរទានសហព័ទ្ធនិងកូនក្នុងបន្ទុក = ១៥០ ០០០ រៀល x សហព័ទ្ធនិងចំនួនកូនក្នុងបន្ទុក
 មូលដ្ឋានគិតពន្ធលើប្រាក់បៀវត្ស(មធ្យម) = ប្រាក់បៀវត្សជាប់ពន្ធ (បរ) - ទាយជួរទានសហព័ទ្ធនិងកូនក្នុងបន្ទុក
 ពន្ធលើប្រាក់បៀវត្ស(លប) = មូលដ្ឋានគិត លប x អត្រាពន្ធ - លម្អៀងលើសប្រាក់ពន្ធតាមថ្នាក់នីមួយៗ(លប)

ឧទាហរណ៍ទី១÷ កម្មករនិយោជិតម្នាក់មានប្រាក់បៀវត្ស ២ ០០០ ០០០ រៀល

ក. ករណីនៅលីវ

មធ្យម = ២ ០០០ ០០០ រៀល ជាប់ពន្ធក្នុងអត្រា ១០%

លប = ១២៥ ០០០ រៀល

លប = (២ ០០០ ០០០ រៀល x ១០%) - ១២៥ ០០០ រៀល = ៧៥ ០០០ រៀល

ខ. ករណីមានសហព័ទ្ធជាមេផ្ទះ និងកូន៣ ក្នុងបន្ទុក

តាមជួរទានសហព័ទ្ធនិងកូនក្នុងបន្ទុក = ១៥០ ០០០៛ X ៤ = ៦០០ ០០០៛

មធ្យម = ២ ០០០ ០០០៛ - ៦០០ ០០០៛ = ១ ៤០០ ០០០៛ ជាប់ពន្ធក្នុងអត្រា ៥%

លបព = ៥០ ០០០៛

ពបវ = (១ ៤០០ ០០០៛ x ៥%) - ៥០ ០០០៛ = ២០ ០០០៛

គ. ករណីមានសហព័ទ្ធជាមេផ្ទះ និងកូន៦ ក្នុងបន្ទុក

តាមជួរទានសហព័ទ្ធនិងកូនក្នុងបន្ទុក = ១៥០ ០០០៛ X ៧ = ១ ០៥០ ០០០៛

មធ្យម = ២ ០០០ ០០០៛ - ១ ០៥០ ០០០៛ = ៩៥០ ០០០៛ ជាប់ពន្ធក្នុងអត្រា ០%

ពបវ = ០៛

ឧទាហរណ៍ទី២៖ កម្មករនិយោជិតម្នាក់មានប្រាក់បៀវត្ស ១២ ៦០០ ០០០ រៀល

ក. ករណីនៅលីវ

មធ្យម = ១២ ៦០០ ០០០៛ ជាប់ពន្ធក្នុងអត្រា ២០%

លបព = ១ ១៧៥ ០០០៛

ពបវ = (១២ ៦០០ ០០០៛ x ២០%) - ១ ១៧៥ ០០០៛ = ១ ៣៤៥ ០០០៛

ខ. ករណីមានសហព័ទ្ធជាមេផ្ទះ និងកូន៣

តាមជួរទានសហព័ទ្ធនិងកូនក្នុងបន្ទុក = ១៥០ ០០០៛ X ៤ = ៦០០ ០០០៛

មធ្យម = ១២ ៦០០ ០០០៛ - ៦០០ ០០០៛ = ១២ ០០០ ០០០៛ ជាប់ពន្ធក្នុងអត្រា ១៥%

លបព = ៥៥០ ០០០៛

ពបវ = (១២ ០០០ ០០០៛ x ១៥%) - ៥៥០ ០០០៛ = ១ ២៥០ ០០០៛

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សង្ឃឹមយ៉ាងមុតមាំថា គ្រប់សហគ្រាសដែលជាអ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្ម ស្ថាប័នរដ្ឋ និងអង្គការនានាដែលមានកាតព្វកិច្ចកាត់ទុកនិងបង់ប្រាក់ពន្ធលើប្រាក់បៀវត្ស នឹងយកចិត្តទុកដាក់ចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាព។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៦

លោកជំទាវ UK

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ



បណ្ឌិត. អូន ព័ន្ធមុនីរ័ត្ន

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចតេជោ តាមករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានី ខេត្ត
- គ្រប់ក្រសួង ស្ថាប័ន
- ឯកសារ កាលប្បវត្តិ